



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីជី អិលស៊ី

CITY MICROFINANCE INSTITUTION PLC

2023

របាយការណ៍ប្រចាំឆ្នាំ
ANNUAL REPORT



023 221 499
info@citymfi.com.kh
www.citymfi.com.kh



មាតិកា

	ប្រវត្តិសង្ខេប, ទស្សនវិស័យ និង បេសកកម្ម.....	០២
	ព័ត៌មានអំពីក្រុមហ៊ុន.....	០៣
	សារ របស់អគ្គនាយក.....	០៤
	ក្រុមប្រឹក្សាភិបាល.....	០៥
	អភិបាលកិច្ច និងរចនាសម្ព័ន្ធ.....	០៦
	គណៈគ្រប់គ្រង (SMC).....	០៧
	គណៈកម្មការ OMC.....	០៨
	របាយការណ៍សង្ខេបអំពីក្រុមហ៊ុន	
	សង្ខេបរបាយការណ៍ប្រតិបត្តិការ.....	០៩
	សង្ខេបរបាយការណ៍ហិរញ្ញវត្ថុ.....	១០
	របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ កាលបរិច្ឆេទ ៣១ ធ្នូ ២០២៣	
	របាយការណ៍ក្រុមប្រឹក្សាភិបាល.....	១២-១៣
	ផលិតផល និងសេវាកម្ម	១៤-១៦
	របាយការណ៍របស់សវនករឯករាជ្យ.....	១៧-១៨
	របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ.....	១៩
	របាយការណ៍លទ្ធផលលម្អិត	២០
	របាយការណ៍បម្រែបម្រួលមូលធន	២១
	របាយការណ៍លំហូរសាច់ប្រាក់	២២
	សកម្មភាពផ្សេងៗ.....	២៣-២៤
	ទីតាំងប្រតិបត្តិការ.....	២៥

ប្រវត្តិសង្ខេប

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី គឺជាគ្រឹះស្ថាន ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មលេខៈ ០០០១០៥១១ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១២ ក្រោមទម្រង់ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត និងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១២ ដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា ជាគ្រឹះស្ថានដែលមានបេសកកម្ម ផ្តល់ឥណទានជូនប្រជាជនកម្ពុជា ដែលមានបំណងចង់បង្កើតមុខរបរ ឬ ពង្រីកមុខរបរដែលមានស្រាប់ ក្នុងអត្ថន័យ ជួយលើកកម្ពស់ សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី មានការិយាល័យកណ្តាលស្ថិតនៅ អគារ ឌីហ្គេតវី ជាន់ទី១១ បន្ទប់លេខ ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ១០ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅក្រោមអាជ្ញាប័ណ្ណនេះ គ្រឹះស្ថាន បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំផុតក្នុងការបំពេញកាតព្វកិច្ច និង តួនាទីរបស់ខ្លួន ក្នុងនាមជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយបាន ផ្តល់ឥណទានជូន ប្រជាជនសហគ្រាស តូច និង មធ្យម ជាច្រើន សម្រាប់យកទៅប្រកបអាជីវកម្មរបស់ខ្លួន ទៅតាមស្ថានភាពជាក់ស្តែង។

ទស្សនវិស័យ



យើងមានគោលបំណងជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រកបដោយការយកចិត្តទុកដាក់តាមរយៈ ការអភិវឌ្ឍន៍ទំនាក់ទំនងប្រកបដោយអត្ថន័យ ជាមួយអតិថិជនតាមរយៈ ការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុដែលឈានមុខគេនៅកម្ពុជា។

ទស្សនវិស័យ & បេសកកម្ម

បេសកកម្ម



យើងជាគ្រឹះស្ថានមីក្រូឈានមុខគេនៅកម្ពុជាក្នុងការផ្តល់ឥណទានជូនដល់ប្រជាជនកម្ពុជាដែលមានបំណងពង្រីកនឹងបង្កើតអាជីវកម្មថ្មីរបស់ខ្លួនក្នុងរយៈពេលវែងដែលអាចទទួលបាននិរន្តរភាព។

ព័ត៌មានអំពីក្រុមហ៊ុន

ក្រុមហ៊ុន និង ចុះបញ្ជីពាណិជ្ជកម្មលេខ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី
No. 00010511

គណៈគ្រប់គ្រង

អ្នកឧកញ៉ា លី យុនថៃ, អគ្គនាយកប្រតិបត្តិ
លោក សំ សុភាព, នាយករងគ្រប់គ្រងទូទៅ
លោក គឹម ប៊ុនធឿន, នាយក នាយកដ្ឋានហិរញ្ញវត្ថុ

ទីស្នាក់ការចុះបញ្ជី

អគារ ឌីហ្គេត ជាន់ទី១១ បន្ទប់លេខ ១០
-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិ១០ សង្កាត់
ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ធនាគារកិច្ចប្រុង

ធនាគារជាតិនៃកម្ពុជា
ធនាគារអេស៊ីលីដា ភីអិលស៊ី
ធនាគារសាធារណៈកម្ពុជា
ធនាគារ វីង កម្ពុជា
ធនាគារ ស៊ិនហាន (ខេមបូឌា) ម.ក
ធនាគារ ហាត្លា ម.ក
ធនាគារ អ អេច ប៊ី (ខេមបូឌា) ម.ក

ភាគទុនិក

ក្រុមហ៊ុន Sino Tac Group Pte.Ltd
កញ្ញា ដូ លីហ៊ាំង
លោកស្រី Ang Guan Cheng

សវនករ

ប៊ី ឌី អូ (ខេមបូឌា) លីមីធីត

ក្រុមប្រឹក្សាភិបាល

លោក Neo Tiam Boon,
ប្រធានក្រុមប្រឹក្សាភិបាល
កញ្ញា ដូ លីហ៊ាំង,
អភិបាល
លោកស្រី Liong Chai Yin. Fiona,
អភិបាលឯករាជ្យ

សារ របស់អគ្គនាយក

សូមគោរពស្វាគមន៍ពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណដំបូងក្នុងការបង្កើត និងដំណើរការសកម្មភាពសេវាកម្មហិរញ្ញប្បទានរបស់ខ្លួនដោយ ធនាគារជាតិនៃ កម្ពុជា នៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១២។ ជាមួយនឹងការសម្រេចបាននូវ លទ្ធផលអាជីវកម្មដ៏ល្អ ជាមួយសកម្មភាពដឹកនាំ ការរៀបចំ និងការគ្រប់គ្រងដ៏ រឹងមាំ។ ក្រុមហ៊ុនបានអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ ព្រមទាំងចក្ខុវិស័យ ច្បាស់លាស់ ជាមួយនឹងផែនការយុទ្ធសាស្ត្រ និងផែនការអាជីវកម្មរយៈពេលវែង ប្រកបដោយប្រសិទ្ធភាព។



គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ យើងបានដំណើរការសាខាចំនួន ៦ នៅក្នុង ទីក្រុងភ្នំពេញនិងខេត្តកណ្តាល ជាមួយនឹងអតិថិជនសកម្មចំនួន៦៩០នាក់និង ផលបត្រប្រាក់កម្ចី USD ៩,៦ (ប្រាំបួនក្បៀសប្រាំមួយលានដុល្លារអាមេរិក)។

បន្ទាប់ពីការធូរស្បើយពីជំងឺកូវីដ-១៩ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី មិនទាន់បានពង្រីកសាខា ទូទាំងប្រទេសនោះទេ។ ចក្ខុវិស័យ របស់យើង គឺក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេមួយក្នុងចំណោមគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បី រួមចំណែកដល់ការអភិវឌ្ឍន៍សង្គមប្រកបដោយនិរន្តរភាពនិងសេដ្ឋកិច្ចស្ថិរភាព។ ការរីកចម្រើនទាំងបច្ចុប្បន្ននិងអនាគតស្ថិរភាពនិងតម្លាភាព នៃទីផ្សារហិរញ្ញប្បទាន និងផែនការធុរកិច្ច ជាយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់ការពង្រីកតំបន់ប្រតិបត្តិការក្នុងបណ្តាខេត្តក្រុងនានា ដែលជា ក្តីប្រាថ្នាដ៏ស្មោះស្ម័គ្ររបស់យើង ក៏ដូចជាគោលដៅរបស់យើង។

ដើម្បីបំពេញតម្រូវការរបស់អតិថិជនគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី បានបង្កើតផលិតផលហិរញ្ញវត្ថុជាច្រើនប្រភេទដូចជាកម្ចីអាជីវកម្ម កម្ចីទិញផ្ទះ កម្ចីឈានយន្ត កម្ចីរយៈពេលខ្លី (កម្ចីហែស) និងកម្ចីសិក្សាអប់រំ។ ប្រាក់កម្ចីបុគ្គលិក និងប្រាក់កម្ចីអប់រំ ត្រូវបានផ្តល់ជូនជាមួយនឹង អត្រាការប្រាក់ទាបបំផុត ជាមួយនឹងសេវាកម្មល្អបំផុត សម្រាប់ការរួមចំណែកក្នុងការលើកកម្ពស់សង្គម លក្ខខណ្ឌរស់នៅរបស់បុគ្គលិក និង ការអភិវឌ្ឍធនធានមនុស្ស។ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី នឹងអភិវឌ្ឍសេវាកម្មជាច្រើនប្រភេទសម្រាប់ដោះស្រាយតម្រូវការហិរញ្ញវត្ថុ សម្រាប់អតិថិជនដែលមានស្រាប់នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគតរបស់យើង។

ក្នុងពេលនេះដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ក៏កំពុងពង្រឹងផ្ដោតលើការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក កំណែទម្រង់ រចនាសម្ព័ន្ធ និងធ្វើបច្ចុប្បន្នភាពគោលនយោបាយ និងនីតិវិធីសម្រាប់ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃ កម្ពុជា និង ក្រសួងពាក់ព័ន្ធ។

ជាមួយនឹងស្ថានភាពកាន់តែប្រសើរឡើងនៅក្នុងត្រីមាសទី ១ នៃឆ្នាំ ២០២៣ រដ្ឋាភិបាលបានកាត់បន្ថយការរឹតបន្តឹងការធ្វើដំណើរ "ការបើកប្រទេសឡើងវិញ" និងអនុញ្ញាតឱ្យអាជីវកម្មចាប់ផ្តើមដំណើរការជាបណ្តើរៗ ដែលនាំឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជា វិលត្រឡប់មករកភាពប្រក្រតីវិញ រួមទាំងការធ្វើដំណើរក្នុងស្រុក និងទេសចរណ៍។ សម្រាប់ដើមឆ្នាំ ២០២៣ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាបាន បន្តងើបឡើងវិញ ហើយការស្ទង់រង្វិលឡើងវិញ នៃវិស័យសេវាកម្មបាននឹងកំពុងពង្រឹង និងជួយជំរុញកំណើនតម្រូវការអ្នកប្រើប្រាស់ផងដែរ។ ដោយផ្អែកលើការព្យាករណ៍នេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុស៊ីធីភីអិលស៊ីអាចប្រើប្រាស់ព័ត៌មាននេះដើម្បីធ្វើជាយុទ្ធសាស្ត្រកំណើនរបស់ក្រុមហ៊ុន សម្រាប់ឆ្នាំ ២០២៤។ យើងមានសេចក្តីសោមនស្សរីករាយ និងស្វាគមន៍ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពកក់ក្តៅ និងទំនុកចិត្ត ដល់អតិថិជនជាទីគោរពរបស់យើងគ្រប់ពេលវេលា។

ជាចុងក្រោយ ក្នុងនាមអ្នកគ្រប់គ្រង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ខ្ញុំសូមសម្តែងការដឹងគុណជូនចំពោះ រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជាព្រមទាំងអាជ្ញាធរពាក់ព័ន្ធដែលជានិច្ចកាលបានជួយជ្រោមជ្រែងនិងគាំទ្រយ៉ាងពេញទំហឹងចំពោះដំណើរការនៃគ្រឹះស្ថាន យើងខ្ញុំ។ ខ្ញុំក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អតិថិជនដែលផ្តល់ទំនុកចិត្ត និងការគាំទ្រមកលើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ី ធីភីអិលស៊ីរហូតមក។ ជាពិសេស ខ្ញុំសូមថ្លែងអំណរគុណចំពោះម្ចាស់ភាគហ៊ុនក្រុមប្រឹក្សាភិបាល នាយក និងបុគ្គលិកទាំងអស់ដែលតែងតែ គាំទ្រ ខិតខំប្រឹងប្រែងចូលរួមក្នុងការអនុវត្តយុទ្ធសាស្ត្ររបស់គ្រឹះស្ថាន ប្រកបដោយការយកចិត្តទុកដាក់ និងប្រសិទ្ធភាពខ្ពស់។

ដោយក្តីគោរព,

អ្នកឧកញ៉ា លី យន់ថៃ
អគ្គនាយកប្រតិបត្តិ

ក្រុមប្រឹក្សាភិបាល



លោក Neo Tiam Boon
ប្រធាន ក្រុមប្រឹក្សាភិបាល

លោក Neo Tiam Boon បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម (ធនាគារ ហិរញ្ញវត្ថុ) ពីសាកលវិទ្យាល័យ Arkansas សហរដ្ឋអាមេរិក។ បច្ចុប្បន្នលោកជាប្រធានក្រុមប្រឹក្សាភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី លោកក៏មានតួនាទីជាអភិបាលប្រតិបត្តិ និង ក្រុមនាយកប្រតិបត្តិ របស់ក្រុមហ៊ុន TA Corporation LTD ។



កញ្ញា ជូ លីយ៉ុង
អភិបាល

កញ្ញា ជូ លីយ៉ុង បានបញ្ចប់បរិញ្ញាបត្រច្បាប់នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) ហើយក៏ទទួលបានបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មនៅ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ផងដែរ។ បច្ចុប្បន្នកញ្ញាជាអភិបាល នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី។




អ្នកស្រី Liong Chai Yin, Fiona
អភិបាលឯករាជ្យ

អ្នកស្រី Liong Chai Yin, Fiona បានបញ្ចប់បរិញ្ញាបត្រពាណិជ្ជកម្ម (មុខជំនាញ គណនេយ្យ និងទីផ្សារ) ពីសាកលវិទ្យាល័យ Curtin University of Technology, Western Australia ។ បច្ចុប្បន្នអ្នកស្រីជាអភិបាលឯករាជ្យនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ។

អភិបាលកិច្ច និងបេសាសម្ព័ន្ធ

រចនាសម្ព័ន្ធ ORGANIZATIONAL CHART



គណៈគ្រប់គ្រង (SMC)



អ្នកឧកញ៉ា លី យុនថៃ
អគ្គនាយក

ចាប់តាំងពីឆ្នាំ 2012 ដល់បច្ចុប្បន្ន អ្នកឧកញ៉ា លី យុនថៃ គឺជាអគ្គនាយកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីជី ភីអិលស៊ី។ អ្នកឧកញ៉ា មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុនេះ។



លោក សំ សុភាព
នាយករង គ្រប់គ្រងទូទៅ

លោក សំ សុភាព បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង បច្ចុប្បន្នលោកកំពុងបន្តថ្នាក់អនុបណ្ឌិតនៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ នៅក្នុងឆ្នាំ 2023 លោកបានទទួលវិញ្ញាបនបត្រនៃការចូលរួមនៅក្នុងសិក្ខាសាលាបណ្តុះបណ្តាល"នាយកប្រតិបត្តិ និងម្ចាស់ភាគហ៊ុន/សមាជិកក្រុមប្រឹក្សាភិបាល ស្តីពីតួនាទីនៃអភិបាលកិច្ច" ។ នៅឆ្នាំ២០២២ លោកទទួលបានវិញ្ញាបនបត្រនៃការចូលរួមក្នុងប្រសិទ្ធភាពនៃផែនការថវិកាសម្រាប់ស្ថាប័ន និង នៅក្នុងឆ្នាំ២០២១ លោកទទួលបានវិញ្ញាបនបត្រនៃការចូលរួមក្នុងហានិភ័យប្រតិបត្តិការ និងហិរញ្ញវត្ថុនៅក្នុងស្ថាប័នហិរញ្ញវត្ថុ។ លោកសំ សុភាពជាបុគ្គលិកនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីជី ភីអិលស៊ីចាប់តាំងពីឆ្នាំ 2012 មកម្ល៉េះ។ ដោយការប្តេជ្ញាចិត្តដ៏ល្អរបស់គាត់ជាមួយនឹងលទ្ធផលដ៏ប្រសើរក្នុងការដឹកនាំរបស់លោកនៅក្នុងវិស័យឥណទានអស់រយៈពេលជាង 11 ឆ្នាំ លោកត្រូវបានតែងតាំងជានាយករងគ្រប់គ្រងទូទៅនៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីជី ភីអិលស៊ី នៅក្នុងឆ្នាំ 2022 មកដល់បច្ចុប្បន្ន។



លោក គឹម ម៉ីនឡឿន
នាយក នាយកដ្ឋាន ហិរញ្ញវត្ថុ

លោក គឹម ប៊ុនឡឿន បានបញ្ចប់ថ្នាក់អនុបណ្ឌិតហិរញ្ញវត្ថុ និងគណនេយ្យក្នុងឆ្នាំ ២០១៨ ព្រមទាំង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យាក្នុងឆ្នាំ ២០១៤ និងបរិញ្ញាបត្រផ្នែកធនាគារហិរញ្ញវត្ថុ ក្នុងឆ្នាំ ២០១០ ពីសាកលវិទ្យាល័យហៀលប្រាយ។ នៅឆ្នាំ 2016 លោកក៏បានទទួលវិញ្ញាបនបត្រគណនេយ្យហិរញ្ញវត្ថុ(CFA)ពីវិទ្យាស្ថានបច្ចេកទេសគណនេយ្យ ហើយបច្ចុប្បន្នលោកជានិស្សិត ថ្នាក់គណនេយ្យករជំនាញ (ACCA) នៅ វិទ្យាស្ថាន CamEd Business School ។ លោក គឹម ប៊ុនឡឿន មានបទពិសោធន៍ការងារជាង 17 ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកមានតួនាទីជានាយកនាយកដ្ឋានហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីជី តាំងពីឆ្នាំ 2023 ។ មុនពេលចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីជី លោកជាអតីតៈនាយកនាយកដ្ឋានហិរញ្ញវត្ថុ និងព័ត៌មានវិទ្យា នៃក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ មួយកន្លែង។

គណៈកម្មការ OMC

OMC COMMITTEE



លោក គឹម ប៊ុនធឿន
នាយក នាយកដ្ឋានហិរញ្ញវត្ថុ



លោក សំ សុភាព
នាយករងគ្រប់គ្រងទូទៅ



លោកស្រី ញ៉ាញ់ ស្រីនិច
នាយកផ្នែករដ្ឋបាលគណនេយ្យ & ជំនួយការ នាយករងគ្រប់គ្រងទូទៅ



លោក ព្រីង វិធីយ
នាយក នាយកដ្ឋានព័ត៌មានវិទ្យា



លោក ភិ ម៉ាប់
នាយកផ្នែកដោះស្រាយបំណុល



លោកស្រី ប៊ិន សុវណ្ណា
មន្ត្រីក្រុមពិនិត្យហានិភ័យឯកសារ
គណនេយ្យជាន់ខ្ពស់




លោកស្រី ហិរ ស្រីពៅ
មន្ត្រីធនធានមនុស្សជាន់ខ្ពស់



កញ្ញា កែវ ច័ន្ទបូរី
មន្ត្រីប្រតិបត្តិការជាន់ខ្ពស់


របាយការណ៍សង្ខេបអំពីក្រុមហ៊ុន



សង្ខេបរបាយការណ៍ប្រតិបត្តិការ


គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី បានដំណើរការដោយជោគជ័យអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ហើយបានបង្កើតផ្លូវដ៏ល្អមួយដែលត្រូវបានកត់ត្រាទុក។

ប្រតិបត្តិការឥណទាន/ប្រចាំឆ្នាំ	២០២៣ សវនកម្ម	២០២២ សវនកម្ម	២០២១ សវនកម្ម
សំពាធឥណទាន(ដុល្លារ) អតិថិជន	៩,៦៧២,៨៨៦	៨,៩០២,៥៣៥	៨,៧៣២,៣២៨
បុគ្គលិក	៧៦	៧៣	៨៣
ការិយាល័យប្រតិបត្តិការ	៥	៥	៦
តំបន់ប្រតិបត្តិការ	២០២៣	២០២២	២០២១
ខេត្ត / ក្រុង	១០	១០	១០
ស្រុក / ខណ្ឌ	៤០	៣៥	៣៥
ឃុំ / សង្កាត់	១៨១	១៨៣	១៨៣
ភូមិ / ក្រុម	៥១៥	៣៩៥	៣៩៥



សង្ខេបរបាយការណ៍ហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុ (ដុល្លារ)	២០២៣	២០២២	២០២១
ចំណេញសុទ្ធមុនបង់ពន្ធ	៣៥៩,៦៥៩	២១៥,៨៥០	(២០១,៨២៨)
ចំណេញសុទ្ធក្រោយបង់ពន្ធ	២៩៨,២១៨	២០២,២១៦	(២០១,៨២៨)
ឥទ្ធិពលរាងកាយ (ដុល្លារ)	២០២៣	២០២២	២០២១
ទ្រព្យសកម្មសរុប	១០,៣៤២,៧០៣	៩,៨៨៦,០៧២	៩,៣៤៩,៧៧២
ឥណទានអតិថិជន	១០,០១៣,១៦២	៩,១៤០,៤៦១	៨,៧៣២,៣២៨
បំណុលសរុប	២,៨៥៨,១៦២	៧,៦៩៩,៧៤៩	៧,៣៦៥,៦៦៥
ដើមទុន	៨,០០០,០០០	៣,០០០,០០០	៣,០០០,០០០
មូលធនសរុប	៧,៤៨៤,៥៤១	២,១៨៦,៣២៣	១,៩៨៤,១០៧
សមាមាត្រហិរញ្ញវត្ថុ (%)	២០២៣	២០២២	២០២១
អនុបាតចំណូលធៀបលើទ្រព្យសកម្ម(ROA)	៣.៤៨%	២.០៥%	-២.២០%
អនុបាតចំណូលធៀបលើមូលធនសរុប(ROE)	៤.៨១%	៦.៧៤%	-១០.២០%
អនុបាតប្រាក់ចំណេញ (%)	២៧.០៩%	១៤.៨៣%	-១៤.៩០%
អនុបាតចំណូលការប្រាក់ធៀបលើទ្រព្យសកម្ម (%)	១២.៨៣%	១៣.៧៩%	១៤.៥០%



របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ ការិយបរិច្ឆេទ ៣១ ធ្នូ ២០២៣



ផែនការ



ផលិតភាព



គោលដៅ



ប្រសិទ្ធភាព

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីសោមនស្សរីករាយក្នុងការដាក់ជូននូវរបាយការណ៍ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរាល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីជី ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) សម្រាប់ការិយបរិច្ឆេទគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ក្រុមហ៊ុន គឺផ្តល់សេវាកម្មសេវាមីក្រូហិរញ្ញវត្ថុ។ សេវាកម្មទាំងនោះរួមមានការផ្តល់ឥណទាន សម្រាប់គ្រួសារ ក្រីក្រ និងគ្រួសារដែលមានចំណូលទាបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពុំមានការផ្លាស់ប្តូរជាសារវន្តសម្រាប់សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

លទ្ធផលនៃប្រតិបត្តិការ

ចំណេញសម្រាប់ការិយបរិច្ឆេទ

ដុល្លារអាមេរិក	ពាន់រៀល
២៩៨.២១៨	១.២២៥.៦៧៥

ភាគលាភ

ក្រុមប្រឹក្សាភិបាលពុំបានណែនាំឱ្យមានការទូទាត់ភាគលាភសម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នទេ។

ទុនបម្រុង និងសំវិធានធន

ពុំមានការផ្ទេរជាសារវន្តទៅលើទុនបម្រុង និងសំវិធានធននៅក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

ឥណទានពិបាកទារ និង ឥណទានជាប់សង្ស័យ

នៅមុនពេលដែលរបាយការណ៍លទ្ធផល និង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាវិធានការទាក់ទងនឹងការលុបចោលនូវឥណទានពិបាកទារ និង ការធ្វើសំវិធានធន ចំពោះឥណទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយមានការជឿជាក់ថាមិនមានឥណទានពិបាកទារ និង សំវិធានធនគ្រប់គ្រាន់ត្រូវបានធ្វើឡើងសម្រាប់ឥណទានសង្ស័យ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលនឹងបណ្តាលឱ្យ ការជម្រះចេញពីបញ្ជីនៃឥណទានពិបាកទារ ឬក៏សំវិធានធនចំពោះឥណទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានភាពមិនគ្រប់គ្រាន់ជាសារវន្តឡើយ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលរបាយការណ៍លទ្ធផល និងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយណាដែលទំនងជាមិនអាចបង្វិលមកវិញបានក្នុងប្រតិបត្តិការអាជីវកម្មធម្មតាដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់

ក្រុមហ៊ុន ត្រូវបានកាត់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលរំពឹងទុកថានឹងអាចលក់បាននៅលើទីផ្សារ។

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលឱ្យមានការច្រឡំដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ថាមានភាពមិនត្រឹមត្រូវឡើយ។

វិធីសាស្ត្រកំណត់តម្លៃ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង បណ្តាលឱ្យមានការកំណត់តម្លៃមានភាពមិនត្រឹមត្រូវដល់វិធីសាស្ត្រកំណត់តម្លៃដែលបានអនុវត្តក្នុងមកលើទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះឡើយ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះ ពុំមាន៖

(១) បន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាមួយចាប់តាំងពីការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ឬ

(២) បំណុលយថាហេតុណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីការិយបរិច្ឆេទនេះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុឬបំណុលផ្សេងៗដែលត្រូវបានទាមទារឱ្យសង ក្នុងរយៈពេល១២ខែបន្ទាប់ពីថ្ងៃការិយបរិច្ឆេទដែលនឹងឬអាចមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុនក្នុង ការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់សងនោះទេ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នៅថ្ងៃការិយបរិច្ឆេទនៃរបាយការណ៍នេះក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយ ដែលបានកើតឡើង ពាក់ព័ន្ធនឹងរបាយការណ៍នេះឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដែលអាចបណ្តាលឱ្យមានចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍របស់ក្រុមហ៊ុនមានកំហុសឆ្គងធ្ងន់ធ្ងរនោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងអំឡុងកាលបរិច្ឆេទនេះមិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តដែលកើតចេញពីកត្តាប្រតិបត្តិការឬព្រឹត្តិការណ៍ទាំងឡាយដែលមានលក្ខណៈជាសារវន្តនិងមិនប្រក្រតីនោះឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះចុងការិយបរិច្ឆេទនៃរបាយការណ៍ហិរញ្ញវត្ថុរហូតមកទល់នឹងថ្ងៃចេញ របាយការណ៍នេះមិនមានកត្តា ប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

របាយការណ៍ក្រុមប្រឹក្សាភិបាល (ត)

ដើមទុន

នៅអំឡុងកាលបរិច្ឆេទ ដើមទុនដែលបានចុះបញ្ជី និងបោះផ្សាយរបស់ក្រុមហ៊ុន បានបង្កើនពី ៣.០០០.០០០ដុល្លារអាមេរិកទៅ ៨.០០០.០០០ដុល្លារអាមេរិក តាមរយៈការបង្វែរពីប្រាក់កម្ចីពីក្រុមហ៊ុន Sinotac Group Pte. Ltd. ចំនួន ៥.០០០.០០០ ភាគហ៊ុនធម្មតាថ្មី ដែលមានតម្លៃស្មើនឹង ១ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន ដោយមានតម្លៃសរុបស្មើនឹង ៥.០០០.០០០ដុល្លារអាមេរិក សម្រាប់គោលបំណងដើមទុនបង្វិល។ ដើមទុនត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

ភាគហ៊ុនដែលទើបបោះផ្សាយថ្មីមានតម្លៃស្មើគ្នាដោយគោរពតាមភាគហ៊ុនដែលកំពុងមានរបស់ក្រុមហ៊ុន។ ពុំមានការបោះផ្សាយភាគហ៊ុនផ្សេងទៀត ក្នុងអំឡុងកាលបរិច្ឆេទនេះទេ។

សមាជិកក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការចាប់តាំងពីចេញរបាយការណ៍ចុងក្រោយរួមមាន៖

លោក Neo Tiam Boon

កញ្ញា ដូ លីហ័ង

លោកស្រី Liong Chai Yin. Fiona

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

ក្នុងអំឡុងពេលនិងចុងកាលបរិច្ឆេទហិរញ្ញវត្ថុនេះក្រុមហ៊ុនមិនបានចូលរួមជាភាគីក្នុងការរៀបចំណាមួយក្នុង គោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ឱ្យទទួលបាននូវផលប្រយោជន៍ផ្សេងៗតាមរយៈការទិញភាគហ៊ុនឬប័ណ្ណបំណុលពីសាមីក្រុមហ៊ុន ឬក្រុមហ៊ុនផ្សេងទៀត។

ចាប់តាំងពីចុងកាលបរិច្ឆេទហិរញ្ញវត្ថុនៃកាលបរិច្ឆេទកន្លងទៅ ក្រុមប្រឹក្សាភិបាលពុំបានទទួលឬមានសិទ្ធិទទួលនូវ អត្ថប្រយោជន៍ណាមួយតាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងក្រុមហ៊ុន ឬរវាងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏រវាងក្រុមហ៊ុនដែលសមាជិកក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុជាសារវន្តនោះទេ។

ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារកិច្ចធ្វើការបញ្ជាក់អះអាងថារបាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលនៃប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទនេះ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលតម្រូវឱ្យ៖

(ក) ជ្រើសរើសគោលនយោបាយគណនេយ្យសមស្របដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសម ហេតុផល និងប្រកបដោយការប្រុងប្រយ័ត្នព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឱ្យបានជាប់លាប់

(ខ) អនុលោមទៅលក្ខខណ្ឌតម្រូវនៃការលាតត្រដាងព័ត៌មាននៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាព ធុនតូច និងមធ្យម (“ស.រ.ហ.អ.ក.ស.ធុ.ត.ម”) និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឬប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញនូវភាពពិតនិងត្រឹមត្រូវក្រុមប្រឹក្សាភិបាលត្រូវប្រាកដថាការប្រាសចាកទាំងនេះត្រូវបានលាតត្រដាងពន្យល់ និងកំណត់បរិមាណឱ្យបានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

(គ) រក្សាឱ្យបាននូវភាពគ្រប់គ្រាន់នៃកំណត់ត្រាគណនេយ្យ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឱ្យមានប្រសិទ្ធភាព

(ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថាក្រុមហ៊ុននឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគតដែលអាច ប៉ាន់ស្មានបាន និង

(ង) ត្រួតពិនិត្យ និងដឹកនាំ ក្រុមហ៊ុនឱ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេចចិត្តជាសារវន្ត ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការរបស់ក្រុមហ៊ុន ហើយត្រូវប្រាកដថាសេចក្តីសម្រេចចិត្តនិង/ឬសេចក្តីណែនាំទាំងនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាលរបាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់ចាប់ពីទំព័រទី ៩ ដល់ ៣៥ ត្រូវបានរៀបចំដោយអនុលោមតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាសម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ហើយបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់នេះ។

តាងនាមឱ្យក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា លី យុនថៃ
អគ្គនាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

ផលិតផល និង សេវាកម្ម



ឥណទានអាជីវកម្ម

ងាយស្រួល និង រហ័សក្នុងការទទួលបានឥណទានអាជីវកម្មជាមួយ ស៊ីធី ជាមួយនឹងការផ្តល់ឥណទានទាន់ចិត្ត មានភាពបត់បែននៃទ្រព្យធានាបំណុល និង ឯកសារងាយស្រួល។ មន្ត្រីទំនាក់ទំនងអតិថិជនរបស់អ្នកនៅទីនេះ ដើម្បីផ្តល់សេវាកម្មដល់អ្នកជាមួយនឹងបទពិសោធន៍អាជីវកម្មច្រើនឆ្នាំ និង ការក្បាច់ការសម្ងាត់។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

លក្ខណៈពិសេស	បរិយាយ
រូបបិយប័ណ្ណ	ប្រាក់ដុល្លារអាមេរិក និងប្រាក់រៀលខ្មែរ
ទំហំឥណទាន	រហូតដល់ ៤០០,០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ១២០ខែ
អត្រាការប្រាក់	សមរម្យ
របៀបសងប្រាក់	ការសងត្រលប់ឥណទានមានភាពបត់បែនទៅតាមគម្រោងអាជីវកម្ម
ទ្រព្យធានា	ទទួលយកគ្រប់ប្រភេទនៃទ្រព្យធានាបំណុល រួមបញ្ចូលទាំងទ្រព្យធានាបំណុលរបស់អ្នកផ្សេងទៀតបានដូចជា ប្លង់ទុន/ប្លង់រឹង
វិធីសាស្ត្របង់ប្រាក់	ជម្រើសសម្រាប់ការបង់ឥណទានមានលក្ខណៈងាយស្រួល៖ តាមរយៈសាខា ស៊ីធី, ភ្នាក់ងាររឹង និងអេស៊ីប៊ីជា ម៉ូបាល់



ឥណទានគេហដ្ឋាន

ងាយស្រួល និង រហ័សក្នុងការទទួលបានឥណទានគេហដ្ឋានជាមួយ ស៊ីធី ជាមួយនឹងការផ្តល់ឥណទានទាន់ចិត្ត មានភាពបត់បែននៃទ្រព្យធានាបំណុល និងឯកសារងាយស្រួល។ មន្ត្រីទំនាក់ទំនងអតិថិជនរបស់អ្នកនៅទីនេះ ដើម្បីផ្តល់សេវាកម្មដល់អ្នកជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំ និងការក្បាច់ការសម្ងាត់។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

លក្ខណៈពិសេស	បរិយាយ
រូបបិយប័ណ្ណ	ប្រាក់ដុល្លារអាមេរិក និងប្រាក់រៀលខ្មែរ
ទំហំឥណទាន	រហូតដល់ ១៥០,០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ១៨០ខែ
អត្រាការប្រាក់	សមរម្យ
របៀបសងប្រាក់	ការសងត្រលប់ឥណទានមានភាពបត់បែនទៅតាមគម្រោងអាជីវកម្ម
ទ្រព្យធានា	ទទួលយកគ្រប់ប្រភេទនៃទ្រព្យធានាបំណុល រួមបញ្ចូលទាំងទ្រព្យធានាបំណុលរបស់អ្នកផ្សេងទៀតបានដូចជា ប្លង់ទុន/ប្លង់រឹង
វិធីសាស្ត្របង់ប្រាក់	ជម្រើសសម្រាប់ការបង់ឥណទានមានលក្ខណៈងាយស្រួល៖ តាមរយៈសាខា ស៊ីធី, ភ្នាក់ងាររឹង និងអេស៊ីប៊ីជា ម៉ូបាល់

ផលិតផល និង សេវាកម្ម



ឥណទានយានយន្ត

ងាយស្រួល និង រហ័សក្នុងការទទួលបានឥណទានយានយន្ត ជាមួយ ស៊ីធី ជាមួយនឹងការផ្តល់ឥណទានទាន់ចិត្តមានភាពបត់ បែននៃទ្រព្យធានាបំណុល និងឯកសារងាយស្រួល។ មន្ត្រីទំនាក់ ទំនងអតិថិជនរបស់អ្នកនៅទីនេះ ដើម្បីផ្តល់សេវាកម្មដល់អ្នក ជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំ និង ការក្បាច់ការសម្ងាត់។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

លក្ខណៈផលិតផល	បរិយាយ
រូបបិយប័ណ្ណ	ប្រាក់ដុល្លារអាមេរិក និងប្រាក់រៀលខ្មែរ
ទំហំឥណទាន	៥០០ដុល្លារ ដល់ ៣០,០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ៦០ខែ
អត្រាការប្រាក់	សមរម្យ
របៀបសងប្រាក់	ការសងត្រលប់ឥណទានមានភាពបត់បែនទៅតាមប្រាក់ចំណូល
ទ្រព្យធានា	កាតគ្រីម៉ូតូ ឬឡាន
វិធីសាស្ត្របង់ប្រាក់	ជម្រើសសម្រាប់ការបង់ឥណទានមានលក្ខណៈងាយស្រួល៖ តាមរយៈសាខា ស៊ីធី, ភ្នាក់ងាររឹង និងអេស៊ីលីដា ម៉ូបាយ



ឥណទានផ្ទាល់ខ្លួន

ងាយស្រួល និង រហ័សក្នុងការទទួលបានឥណទានផ្ទាល់ខ្លួន ជាមួយ ស៊ីធី ជាមួយនឹងការផ្តល់ឥណទានទាន់ចិត្ត មានភាព បត់បែននៃទ្រព្យធានាបំណុល និង ឯកសារងាយស្រួល។ មន្ត្រីទំនាក់ ទំនងអតិថិជនរបស់អ្នកនៅទីនេះ ដើម្បីផ្តល់សេវា កម្មដល់អ្នក ជាមួយនឹងបទពិសោធន៍ច្រើនឆ្នាំ និងការក្បាច់ ការសម្ងាត់។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

លក្ខណៈផលិតផល	បរិយាយ
រូបបិយប័ណ្ណ	ប្រាក់ដុល្លារអាមេរិក និងប្រាក់រៀលខ្មែរ
ទំហំឥណទាន	៣០០ដុល្លារដល់ ២០,០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ៦០ខែ
អត្រាការប្រាក់	សមរម្យ
របៀបសងប្រាក់	ការសងត្រលប់ឥណទានមានភាពបត់បែនទៅតាមប្រាក់ចំណូល
ទ្រព្យធានា	កាតគ្រីម៉ូតូ ឬឡាន ឬ ប្លង់រឹង/ទន់ ដី-ផ្ទះ
វិធីសាស្ត្របង់ប្រាក់	ជម្រើសសម្រាប់ការបង់ឥណទានមានលក្ខណៈងាយស្រួល៖ តាមរយៈសាខា ស៊ីធី, ភ្នាក់ងាររឹង និងអេស៊ីលីដា ម៉ូបាយ

ផលិតផល និង សេវាកម្ម



ឥណទានហ័ស

ងាយស្រួល និង រហ័សក្នុងការទទួលបានឥណទានហ័សជាមួយ ស៊ីធី ជាមួយនឹងការផ្តល់ឥណទានទាន់ចិត្ត មានភាពបត់បែននៃ ទ្រព្យធានាបំណុល និងឯកសារងាយស្រួល។ មន្ត្រីទំនាក់ទំនង អតិថិជនរបស់អ្នកនៅទីនេះ ដើម្បីផ្តល់សេវាកម្មដល់អ្នកជាមួយ នឹងបទពិសោធន៍ច្រើនឆ្នាំ និងការក្បួនការសម្ងាត់។

លក្ខណៈពិសេស និងអត្ថប្រយោជន៍

លក្ខណៈផលិតផល	មរិយាយ
រូបបិយប័ណ្ណ	ប្រាក់ដុល្លារអាមេរិក និងប្រាក់រៀលខ្មែរ
ទំហំឥណទាន	៣០០ដុល្លារ ដល់ ១,០០០ដុល្លារអាមេរិក ឬសមមូលនឹងរូបបិយប័ណ្ណផ្សេង
រយៈពេលកម្ចី	រហូតដល់ ១២ខែ
អត្រាការប្រាក់	១.៥%
របៀបសងប្រាក់	ការសងត្រលប់ឥណទានមានភាពបត់បែនទៅតាមប្រាក់ចំណូល
ទ្រព្យធានា	គ្មានទ្រព្យដាក់ធានា
វិធីសាស្ត្របង់ប្រាក់	ជម្រើសសម្រាប់ការបង់ឥណទានមានលក្ខណៈងាយស្រួល៖ តាមរយៈសាខា ស៊ីធី, ភ្នាក់ងាររឹង និងអេស៊ីលីដា ម៉ូបាលី

**របាយការណ៍សវនករឯករាជ្យ
ជូនភាគទុនិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី
សេចក្តីរាយការណ៍លើសវនកម្មនៃរបាយការណ៍
ហិរញ្ញវត្ថុ
មតិយោបល់**

យើងខ្ញុំបានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី ហៅកាត់ថា (“ក្រុមហ៊ុន”) រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ របាយការណ៍លទ្ធផល របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទនេះ ព្រមទាំងសេចក្តីសង្ខេបនៃគោលការណ៍គណនេយ្យសំខាន់ៗ និងកំណត់សម្គាល់ផ្សេងៗទៀត ដែលមានបង្ហាញចាប់ពីទំព័រទី៩ ដល់ ៣៥។ តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម និងស្ថានភាពលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់កាលបរិច្ឆេទនេះ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិ នៃកម្ពុជា។

មូលដ្ឋានក្នុងការបញ្ចេញមតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (“ស.ស.អ.ក”)។ កាតព្វកិច្ចរបស់យើងខ្ញុំបានធ្វើតាមស្តង់ដារត្រូវបានពណ៌នាបន្ថែមក្នុងកថាខណ្ឌទំនួលខុសត្រូវរបស់សវនករឯករាជ្យលើការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុនៃរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានភាពគ្រប់គ្រាន់ និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។ ទំនួលខុសត្រូវឯករាជ្យភាពនិងក្រមសីលធម៌យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនស្របតាម ក្រមសីលធម៌អន្តរជាតិសម្រាប់គណនេយ្យករជំនាញ (រួមទាំង ស្តង់ដារឯករាជ្យអន្តរជាតិ) របស់ក្រុមប្រឹក្សាភិបាលស្តង់ដារ ក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករ (“ក្រមសីលធម៌ IESBA”) ព្រមទាំងតម្រូវការក្រមសីលធម៌ ដែលទាក់ទងនឹងការធ្វើសវនកម្មរបស់យើងលើរបាយការណ៍ហិរញ្ញវត្ថុក្នុង ព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌ផ្សេងទៀតដោយអនុលោមតាមតម្រូវការទាំងនោះ និងក្រមសីលធម៌ IESBA។

**ព័ត៌មានក្រៅពីរបាយការណ៍ហិរញ្ញវត្ថុ និង
របាយការណ៍របស់សវនករ**

ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមានទំនួលខុសត្រូវលើព័ត៌មានផ្សេងទៀត។ ព័ត៌មានផ្សេងៗដែលមានក្នុងរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរួមបញ្ចូលនូវ របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន និង របាយការណ៍របស់សវនករឯករាជ្យយើងខ្ញុំទេ។ តាមមតិយោបល់របស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុរបស់

ក្រុមហ៊ុនមិនរួមបញ្ចូលព័ត៌មានផ្សេងៗហើយយើងមិនបានបង្ហាញពីទម្រង់នៃការសន្និដ្ឋានលើការធានាណាមួយឡើយ។ ទាក់ទងជាមួយនឹងការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យើងខ្ញុំមានកាតព្វកិច្ចក្នុងការអាននូវព័ត៌មានផ្សេងៗ និងពិចារណាថាតើព័ត៌មានផ្សេងៗមានភាពមិនសមស្របជាសារវន្តជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬការយល់ដឹងរបស់យើងខ្ញុំទទួលបានពីសវនកម្មឬបើមិនដូច្នោះទេលេចឡើងមានកំហុសឆ្គងជាសារវន្ត។ ផ្អែកលើកិច្ចការដែលយើងខ្ញុំបានអនុវត្តប្រសិនបើយើងខ្ញុំសន្និដ្ឋានថាព័ត៌មានផ្សេងៗមានកំហុសឆ្គងជា សារវន្ត យើងខ្ញុំតម្រូវឱ្យរាយការណ៍ពីការពិតតែយើងខ្ញុំមិនមានអ្វីដើម្បីរាយការណ៍ក្នុងរឿងនេះទេ។

**ទំនួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើ
របាយការណ៍ហិរញ្ញវត្ថុ**

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលបង្ហាញនូវទិដ្ឋភាពពិត និងត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់អង្គភាពធុនតូច និងមធ្យម និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ក្រុមប្រឹក្សាភិបាលក៏ទទួលខុសត្រូវក្នុងការរក្សានូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលក្រុមប្រឹក្សាភិបាលកំណត់ថា មានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មិនឱ្យមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលជាអ្នកទទួលខុសត្រូវក្នុងការ វាយតម្លៃទៅលើលទ្ធភាពប្រតិបត្តិការរបស់ក្រុមហ៊ុន ដោយយល់មើលមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយធ្វើការបង្ហាញ ប្រសិនបើមានកត្តាដែលពាក់ព័ន្ធនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម ហើយប្រើប្រាស់នូវមូលដ្ឋានគណនេយ្យបែបនិរន្តរភាពប្រសិនបើក្រុមប្រឹក្សាភិបាលមិនមានបំណងរំលាយក្រុមហ៊ុនឬបញ្ឈប់ប្រតិបត្តិការឬមិនមានជម្រើសប្រាកដណាមួយ ប៉ុន្តែត្រូវតែធ្វើដូច្នោះ។

**ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើ
របាយការណ៍ហិរញ្ញវត្ថុ**

គោលបំណងរបស់យើងខ្ញុំគឺដើម្បីទទួលបានអំណះអំណាងយ៉ាងសមហេតុផល ថាតើរបាយការណ៍ហិរញ្ញវត្ថុមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំឬការភ័ន្តច្រឡំនិងចេញនូវរបាយការណ៍របស់សវនករឯករាជ្យ ដែលមានការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងយ៉ាងសមហេតុផល គឺជាអំណះអំណាងកម្រិតខ្ពស់ប៉ុន្តែមិនអាចធានាថាមតិយោបល់របស់សវនកម្ម អនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិ នៃកម្ពុជាដែលតែងតែការពារនូវកំហុសឆ្គងជាសារវន្តនៅពេលកើតមានឡើងនោះទេ។

**ទំនួលខុសត្រូវរបស់សវនករឯករាជ្យលើ
របាយការណ៍ហិរញ្ញវត្ថុ (ត)**

ភាពខុសឆ្គងដែលបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ ត្រូវបានពិពណ៌នាថាជាកំហុសឆ្គងជាសារវន្ត ប្រសិន បើជាលក្ខណៈមួយឬជាលក្ខណៈរួមផ្តុំអាចមានឥទ្ធិពលលើការសម្រេចចិត្តសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់នៅលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។



ទស្សនៈកិច្ចរបស់ក្រុមប្រឹក្សាភិបាល
ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០២៣

ជាផ្នែកមួយនៃសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជាយើងខ្ញុំអនុវត្តការវិនិច្ឆ័យដែលមានជំនាញវិជ្ជាជីវៈ និងរក្សាបាននូវការសង្ស័យដែលមានជំនាញវិជ្ជាជីវៈតាមរយៈការធ្វើសវនកម្ម។ យើងខ្ញុំបានធ្វើ៖

- កំណត់ និងការវាយតម្លៃហានិភ័យកំហុសឆ្គងជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបណ្តាលមកពីការក្លែងបន្លំ ឬការភ័ន្តច្រឡំ និងទទួលខុសត្រូវលើការរៀបចំ និងអនុវត្តតាមនីតិវិធីសវនកម្មអាចឆ្លើយតប ទៅនឹងហានិភ័យទាំងនោះ និងទទួលបាននូវភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្របដើម្បីផ្តល់នូវមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យនៃការមិនរកឃើញកំហុសឆ្គងជាសារវន្ត ជាលទ្ធផលបណ្តាលមកពីការក្លែងបន្លំច្រើនជាងការភ័ន្តច្រឡំ ការក្លែងបន្លំ ដោយសារតែការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយឺតគ្នាការលួចបន្លំការលុបចោលដោយចេតនា ការបកស្រាយខុសឬការបំពានលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់ពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្ម ដើម្បីរៀបចំនីតិវិធីសវនកម្មដែល ត្រឹមត្រូវទៅតាមស្ថានភាព ប៉ុន្តែមិនមែនក្នុងគោលបំណងបង្ហាញមតិយោបល់លើប្រសិទ្ធភាពនៃប្រព័ន្ធផ្ទៃក្នុងរបស់ក្រុមហ៊ុននោះទេ។
- វាយតម្លៃនូវភាពសមស្របនៃគោលការណ៍គណនេយ្យនិងភាពសមហេតុផលនៃគណនេយ្យបានស្មាននិងកំណត់បង្ហាញដែលធ្វើឡើងដោយក្រុមប្រឹក្សាភិបាល។
- សេចក្តីសន្និដ្ឋានលើភាពសមស្របនៃមូលដ្ឋាននិរន្តរភាពគណនេយ្យដែលគណៈគ្រប់គ្រងប្រើប្រាស់ និងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានថាភាពមិនមានច្បាស់លាស់ជាសារវន្តអាចកើតមាន ទាក់ទងទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចសង្ស័យយ៉ាងខ្លាំងលើសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាព។ ប្រសិន បើយើងខ្ញុំសន្និដ្ឋានថា ភាពមិនមានច្បាស់លាស់ជា

សារវន្តកើតឡើង យើងខ្ញុំត្រូវបានទាមទារការយកចិត្តទុកដាក់នៅក្នុងរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំភ្ជាប់នឹងបង្ហាញការទាក់ទងនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ឬបើការបង្ហាញបែបនេះគឺមិនគ្រប់គ្រាន់នោះមតិយោបល់របស់យើងខ្ញុំនឹងកែប្រែ។ ការសន្និដ្ឋានរបស់យើងខ្ញុំគឺផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនករឯករាជ្យរបស់យើងខ្ញុំ។ ទោះបីយ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខខណ្ឌនាពេលអនាគតអាចបង្កឱ្យក្រុមហ៊ុនបញ្ឈប់នូវភាពនិរន្តរភាពបាន។

- វាយតម្លៃលើភាពគ្រប់គ្រាន់នៃការបង្ហាញជាមួយ ចេនាសម្ព័ន្ធនិងមាតិកា នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនរួមមានកំណត់បង្ហាញព័ត៌មានថាតើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ប្រកបដោយសេចក្តីសម្រេចក្នុងការបង្ហាញនូវភាពត្រឹមត្រូវដែរ ឬទេ។

យើងខ្ញុំទាក់ទងជាមួយក្រុមប្រឹក្សាភិបាលពាក់ព័ន្ធនឹងបញ្ហាដទៃទៀត ក៏ដូចជាវិសាលភាពដែលបានគ្រោងទុក និងការកំណត់ពេលវេលានៃការធ្វើសវនកម្មនិងការស្វែងរកបញ្ហាសវនកម្មសំខាន់ៗ រួមបញ្ចូលទាំងកង្វះខាតសំខាន់ណាមួយលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលបានកត់សម្គាល់ ក្នុងអំឡុងពេលធ្វើសវនកម្មរបស់យើងខ្ញុំ។

បញ្ជាក់នៃ

របាយការណ៍នេះត្រូវបានធ្វើឡើងសម្រាប់ភាគហ៊ុនិករបស់ក្រុមហ៊ុនតែប៉ុណ្ណោះ។ យើងខ្ញុំនឹងមិនទទួលខុសត្រូវ ចំពោះខ្លឹមសារនៃរបាយការណ៍នេះ សម្រាប់បុគ្គលផ្សេងទៀតឡើយ។



រាជធានីភ្នំពេញ
ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៦	១៨,៣៧០	៧៥,០៤១	២០,៦០៧	៨៤,៨៣៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	៧	៤២១,១៥៧	១,៧២០,៤២៦	១៦៧,៥៣៣	៦៨៩,៧៣៣
សមតុល្យនៅធនាគារផ្សេងៗ	៨	៩៧២,៦១៤	៣,៩៧៣,១២៨	១,៧៣១,៦៨៧	៧,១២៩,៣៥៥
ឥណទានទៅអតិថិជន	៩	៨,៥៥៤,០៤៧	៣៤,៩៤៣,២៨២	៧,៧៦០,៩៣៧	៣១,៩៥១,៧៧៧
គណនីត្រូវទទួលផ្សេងៗ	១០	២២៨,៥៩៩	៩៣៣,៨២៧	៧៦,៧៥៦	៣១៦,០០៥
ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	១៤២,៦០៦	៥៨២,៥៤៦	១២២,២៨៦	៥០៣,៤៥១
ទ្រព្យសកម្មអរូបី	១២	៥,៣១០	២១,៦៩១	៦,២៦៦	២៥,៧៩៧
ទ្រព្យសកម្មសរុប		១០,៣៤២,៧០៣	៤២,២៤៩,៩៤១	៩,៨៨៦,០៧២	៤០,៧០០,៩៥៧
បំណុល និងមូលធន					
បំណុល					
កម្ចី	១៣	២,៥៧០,៥៤៥	១០,៥០០,៦៧៦	៧,៥០០,២០៦	៣០,៨៧៨,៣៤៨
គណនីត្រូវបង់ផ្សេងៗ	១៤	២៣៩,៣៣៤	៩៧៧,៦៧៩	១៩៨,៥៤៨	៨១៧,៤២១
បំណុលពន្ធដារ		៤៨,២៨៣	១៩៧,២៣៦	៩៩៥	៤,០៩៦
បំណុលសរុប		២,៨៥៨,១៦២	១១,៦៧៥,៥៩១	៧,៦៩៩,៧៥៩	៣១,៦៩៩,៨៦៥
មូលធន					
ដើមទុន	១៥	៨,០០០,០០០	៣២,៦៨៧,០០០	៣,០០០,០០០	១២,២២២,០០០
ខាតបង់		(៥១៥,៤៥៩)	(២,០៩០,៨៨២)	(៨១៣,៦៧៧)	(៣,៣១៦,៥៥៧)
លម្អៀងនៃការប្តូររូបិយប័ណ្ណ		-	១៨,២៣២	-	៩៥,៦៤៩
មូលធនសរុប		៧,៤៨៤,៥៤១	៣០,៥៧៤,៣៥០	២,១៨៦,៣២៣	៩,០០១,០៩២
បំណុល និងមូលធនសរុប		១០,៣៤២,៧០៣	៤២,២៤៩,៩៤១	៩,៨៨៦,០៧២	៤០,៧០០,៩៥៧

របាយការណ៍លទ្ធផលលម្អិត

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៦	១,៣២៧,២៧២	៥,៤៥៥,០៨៨	១,៣៦៣,៣១៩	៥,៥៧១,៨៨៥
ចំណាយការប្រាក់	១៧	(១៤៩,៨៧៨)	(៦១៥,៩៩៩)	(៣៤៩,៦៨៧)	(១,៤២៩,១៧១)
ចំណូលការប្រាក់សុទ្ធ		១,១៧៧,៣៩៤	៤,៨៣៩,០៨៩	១,០១៣,៦៣២	៤,១៤២,៧១៤
សំវិធានធនសម្រាប់ឱនភាពដែលបាត់បង់	៩	(៧៩,៦០១)	(៣២៧,១៦០)	(៩,២៦១)	(៣៧,៨៥០)
ចំណូលប្រតិបត្តិការផ្សេងៗ	១៨	១០៩,១២១	៤៤៨,៤៨៧	៧៧,២៨០	៣១៥,៨៤៣
ចំណាយបុគ្គលិក	១៩	(៤៩៦,៩៥១)	(២,០៤២,៤៦៩)	(៤៤០,២៦៥)	(១,៧៩៩,៣៦៣)
ចំណាយបង់រំលស់	២០	(៣៩,៣៨៣)	(១៦១,៨៦៤)	(៣៩,០០៥)	(១៥៩,៤១៤)
ចំណាយទូទៅនិងចំណាយរដ្ឋបាល	២១	(៣១០,៩២១)	(១,២៧៧,៨៨៥)	(៣៨៦,៥៣១)	(១,៥៧៩,៧៥២)
ចំណេញ/(ខាត)មុនបង់ពន្ធ		៣៥៩,៦៥៩	១,៤៧៨,១៩៨	២១៥,៨៥០	៨៨២,១៧៨
ចំណាយពន្ធ	២២	(៦១,៤៤១)	(២៥២,៥២៣)	(១៣,៦៣៤)	(៥៥,៧២២)
ចំណេញ/(ខាត)សម្រាប់ការិយបរិច្ឆេទ		២៩៨,២១៨	១,២២៥,៦៧៥	២០២,២១៦	៨២៦,៤៥៦
ចំណេញលម្អិតផ្សេងៗ សុទ្ធនៃពន្ធ					
ខ្ទង់គណនីដែលបានបែងចែកឡើងវិញលើ					
ចំណេញ ឬខាត					
- លម្អៀងនៃការបកប្រែរូបិយប័ណ្ណ បរទេស		-	(៧៧,៤១៧)	-	៩១,៣៨៤
ចំណូល/(ខាត)លម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		២៩៨,២១៨	១,១៤៨,២៥៨	២០២,២១៦	៩១៧,៨៤០

របាយការណ៍ចម្រើនសេដ្ឋកិច្ចសង្គម

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស៊ីធី ភីអិលស៊ី
របាយការណ៍ប្រចាំឆ្នាំ ២០២៣

	ដើមទុន		ខាតបង់		លម្អៀងនៃការប្តូរិយប័ណ្ណ		
	ដំណើរការ	ពាន់រៀល	ដំណើរការ	ពាន់រៀល	ដំណើរការ	ពាន់រៀល	សរុប
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២	៣,០០០,០០០	១២,២២២,០០០	(១,០១៥,៨៩៣)	(៤,១៤៣,០១៣)	-	៤,២២៥	១,៩៨៤,១០៧
ចំណេញក្នុងកាលបរិច្ឆេទ	-	-	២០២,២១៦	៨២៦,៤៥៦	-	-	២០២,២១៦
ចំណូលលម្អិតផ្សេងៗ សុទ្ធនៃពន្ធ	-	-	-	-	-	៩១,៣៨៤	-
ចំណូលលម្អិតផ្សេងៗ សរុប	-	-	២០២,២១៦	៨២៦,៤៥៦	-	៩១,៣៨៤	៩១,៣៨៤
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣,០០០,០០០	១២,២២២,០០០	(៨១៣,៦៧៧)	(៣,៣១៦,៥៥៧)	-	៩៥,៦៤៩	២,១៨៦,៣២៣
ចំណេញក្នុងរយៈពេល	-	-	២៩៨,២១៨	១,២២៥,៦៧៥	-	-	១,២២៥,៦៧៥
ចំណូលលម្អិតផ្សេងៗ សុទ្ធនៃពន្ធ	-	-	-	-	-	(៧៧,៤១៧)	-
ចំណូលលម្អិតផ្សេងៗ សរុប	-	-	២៩៨,២១៨	១,២២៥,៦៧៥	-	(៧៧,៤១៧)	១,២២៥,៦៧៥
ប្រតិបត្តិការជាមួយម្ចាស់	-	-	-	-	-	-	-
បញ្ចាំចំណែក ដែលតំណាងឱ្យប្រតិបត្តិការសរុបជាមួយម្ចាស់	១៣	២០,៤២៥,០០០	-	-	-	៥,០០០,០០០	២០,៤២៥,០០០
សមតុល្យនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៨,០០០,០០០	៣២,៦៤៧,០០០	៥១៥,៤៥៩	(២,០៩០,៨៨២)	-	១៨,២៣២	៣០,៥០៧,៧១៩

របាយការណ៍លំហូរសាច់ប្រាក់

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញ/(ខាត)មុនបង់ពន្ធ		៣៥៩,៦៥៩	១,៤៧៨,១៩៨	២១៥,៨៥០	៨៨២,១៧៨
និយ័តកម្ម៖					
សវិធានធនសម្រាប់ឱនភាពដែលបាត់បង់	៩	៧៩,៦០១	៣២៧,១៦០	៩,២៦១	៣៧,៨៥០
រំលស់ទ្រព្យសកម្មអរូបី	១២	២,៧៩៩	១១,៥០៤	២,៣១៥	៩,៤៦២
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ	១១	៣៦,៥៨៤	១៥០,៣៦០	៣៦,៦៩០	១៤៩,៩៥២
ចំណេញពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		(១៦៩)	(៦៩៥)	-	-
ចំណាយការប្រាក់	១៧	១៤៩,៨៧៨	៦១៥,៩៩៩	៣៤៩,៦៨៧	១,៤២៩,១៧១
ការជម្រះបញ្ជីនៃទ្រព្យសម្បត្តិ និងបរិក្ខារ		-	-	១៣,៦៣៤	៥៥,៧២២
ចំណេញប្រតិបត្តិការមុនពេលបម្រែបម្រួលដើមទុនបង្វិល		៦២៨,៣៥២	២,៥៨២,៥២៦	៦២៧,៤៣៧	២,៥៦៤,៣៣៥
បម្រែបម្រួលដើមទុនបង្វិល					
ឥណទានទៅអតិថិជន		(៨៧២,៧១១)	(៣,៥៦៥,០២៤)	(២៨០,១៩៤)	(១,១៥៣,៥៥៨)
គណនីត្រូវទទួលផ្សេងៗ		(១៥១,៨៤៣)	(៦២០,២៧៩)	១,២២៣	៥,០៣៥
គណនីត្រូវបង់ផ្សេងៗ		៤០,៧៨៦	១៦៦,៦១១	៨៣,០០៦	៣៤១,៧៣៥
ប្រាក់តម្កល់តាមច្បាប់		(២៥០,០០០)	(១,០២១,២៥០)	(៥០,០០០)	(២០៥,៨៥០)
សាច់ប្រាក់បានមកពី/(ប្រើក្នុង)ប្រតិបត្តិការ		(៦០៥,៤៦៨)	(២,៤៤៧,៤១២)	៣៨១,៤៧២	១,៥៥១,៦៩៧
ពន្ធប្រាក់ចំណូលដែលបានបង់		(១៤,១៥៣)	(៥៨,១៦៩)	(១២,៦៣៩)	(៥១,៦៥៥)
ការប្រាក់បានបង់		(៧៩,៥៣៩)	(៣២៦,៩០៥)	(៩៩,៦០៤)	(៤០៧,០៨១)
សាច់ប្រាក់សុទ្ធបានមកពី/(ប្រើក្នុង)ប្រតិបត្តិការពន្ធប្រាក់ចំណូលដែលបានបង់		(៦៩៩,១០៨)	(២,៨៣២,៤៩០)	២៦៩,២២៩	១,០៩២,៩៦១
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ					
ការទិញទ្រព្យសម្បត្តិ និងបរិក្ខារ	១១	(៦៦,៤៦៤)	(២៧៣,១៦៧)	(១៤,៨០១)	(៦០,៤៩១)
ការទិញទ្រព្យសកម្មអរូបី	១២	(១,៨៤៣)	(៧,៥៧៥)	(២,១៩៤)	(៨,៩៦៧)
ចំណូលពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ		៩,៧២៩	៣៩,៩៨៦	-	-
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ		(៥៨,៥៧៨)	(២៤០,៧៥៦)	(១៦,៩៩៥)	(៦៩,៤៥៨)
កំណើន/(តំបាយ)សុទ្ធនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល		(៧៥៧,៦៨៦)	(៣,០៨៣,២៤៦)	២៥២,២៣៤	១,០២៣,៥០៣
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		១,៧៦៩,៨២៧	៧,២៨៦,៣៧៧	១,៥១៧,៥៩៣	៦,១៨២,៦៧៤
លម្អៀងនៃការបកប្រែរូបិយប័ណ្ណរទេស		-	(៦៨,៥៣៦)	-	៨០,២០០
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		១,០១២,១៤១	៤,១៣៤,៥៩៥	១,៧៦៩,៨២៧	៧,២៨៦,៣៧៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលមាន៖					
សាច់ប្រាក់ក្នុងដៃ	៦	១៨,៣៧០	៧៥,០៤១	២០,៦០៧	៨៤,៨៣៩
សមតុល្យនៅធនាគារជាតិនៃកម្ពុជា (មិនរួមបញ្ចូលប្រាក់តម្កល់តាមច្បាប់)	៧	២១,១៥៧	៨៦,៤២៦	១៧,៥៣៣	៧២,១៨៣
សមតុល្យនៅធនាគារផ្សេងៗ	៨	៩៧២,៦១៤	៣,៩៧៣,១២៨	១,៧៣១,៦៨៧	៧,១២៩,៣៥៥
		១,០១២,១៤១	៤,១៣៤,៥៩៥	១,៧៦៩,៨២៧	៧,២៨៦,៣៧៧

សកម្មភាពផ្សេងៗ



ដំណើរកម្សាន្តប្រចាំឆ្នាំរបស់បុគ្គលិក



ទិវានារីអន្តរជាតិ



សកម្មភាពសិក្ខាសាលាប្រចាំឆ្នាំ ២០២៣



សកម្មភាពប្រកួតកីឡាបាល់ទាត់



គោលការណ៍ធនធានមនុស្ស និងក្រមប្រតិបត្តិការងារ



បេសកកម្ម និង ការចុះផ្សព្វផ្សាយ

សកម្មភាពផ្សេងៗ



កិច្ចប្រជុំរបស់គណៈកម្មាធិការគ្រប់គ្រងប្រតិបត្តិការ



ពិធីសូត្រមន្តនាឱកាសបុណ្យចូលឆ្នាំខ្មែរ



វគ្គបណ្តុះបណ្តាលផ្នែកហិរញ្ញវត្ថុ



សកម្មភាពប្រគល់ប័ណ្ណសរសើរដល់បុគ្គលិកឆ្នើម



សម្មភាពក្នុងថ្ងៃកំណើតបុគ្គលិក



កិច្ចប្រជុំរបស់ផ្នែកឥណទាន



ទីតាំងប្រតិបត្តិការ

ការិយាល័យកណ្តាល

អគារ ឌីហ្គេត ជាន់ទី១១ បន្ទប់លេខ ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី
ភូមិ១០ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០២៣ ២២១ ៤៩៩

សាខាទឹកថ្លា

អគារលេខ អា៩៥-អា៩៧ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៨៧ ៥៦៧ ៨០២

សាខាព្រែកឯង

អគារលេខ ៦A ផ្លូវជាតិលេខ០១ ភូមិបឹងឈូក សង្កាត់និរោធន ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
ទូរស័ព្ទ៖ ០៨៧ ៥៦៧ ៨០៣

សាខាតាខ្មៅ

អគារលេខ ០១ ផ្លូវ២១ ភូមិព្រែកថ្មី សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល
ទូរស័ព្ទ៖ ០៨៧ ៥៦៧ ៨០៤

សាខាអង្គស្នួល

អគារលេខ ១០ ផ្លូវជាតិលេខ ៤ ភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ត កណ្តាល
ទូរស័ព្ទ៖ ០៨៧ ៥៦៧ ៨០៥

សាខាជ្រោយចង្វារ

អគារលេខ អេហ្វ១២ ផ្លូវជាតិលេខ៦ អា ភូមិខ្នារ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ទូរស័ព្ទ៖ ០៨៧ ៥៦៧ ៨០៦

២០



អគារ ឌីហ្គេត ជាន់ទី១១ បន្ទប់លេខ ១០-១១-១២ មហាវិថីសហព័ន្ធរុស្ស៊ី
ភូមិ១០ សង្កាត់ផ្សារដំបូង ខណ្ឌទួលគោក រាជធានីភ្នំពេញ



023 221 499

info@citymfi.com.kh
www.citymfi.com.kh

